



ជូនចំពោះ មាតាបិតា ជាទីគោរព៖

គោលបំណងនៃលិខិតនេះ គឺដើម្បីជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីផែនការបណ្តោះអាសន្នរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វី សម្រាប់ការអប់រំពិសេស និង ការបម្រើដែលពាក់ព័ន្ធ ក្នុងអំឡុងពេលនៃការតម្រូវឱ្យបិទសាលានៅក្នុងរដ្ឋធីនស៊ីលវេនីញ៉ានេះ។ ដូចដែលលោកអ្នកបានជ្រាបមកហើយថា គេបានចេញបញ្ជាឱ្យបិទសាលារដ្ឋ តាំងពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ដោយសារតែការព្រួយបារម្ភអំពីសុខភាពនៃការរាតត្បាតនៃមេរោគ ខូវីដ-១៩។ ខណៈពេលដែលអភិបាលរដ្ឋ បានបិទសាលាកាលពីដំបូង រហូតដល់ថ្ងៃទី ២៧ ខែមីនា បន្ទាប់មកបានបន្តបិទយ៉ាងហោចណាស់ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ ហើយឥឡូវនេះគាត់បានផ្អាកដំណើរការជាធម្មតារបស់សាលាសម្រាប់រយៈពេលដែលនៅសល់ក្នុងឆ្នាំសិក្សានេះ។ ចាប់ពីបទបញ្ជាបិទសាលាដំបូង រហូតដល់ពេលបន្តបិទសាលានីមួយៗ ក្រសួងអប់រំ បាន និង កំពុងធ្វើការដើម្បី សម្រប និង បង្កើតវិធីសាស្ត្រ ដើម្បីដោះស្រាយរាល់តម្រូវការរបស់សិស្សានុសិស្ស របស់យើងទាំងអស់។ នេះគឺជាកិច្ចការដែលត្រូវធ្វើជាបន្ត។

ដោយសារតែការបិទសាលារបស់យើង និង វិធានការសុខភាពសាធារណៈដែលគេតម្រូវ ដូចជាការតម្រូវឱ្យនៅឃ្នាតឆ្ងាយពីគ្នា ធ្វើឱ្យយើងមិនអាចអនុវត្តកម្មវិធីអប់រំសម្រាប់សិស្សម្នាក់ៗ (IEP) របស់កូនលោកអ្នក ដូចអ្វីដែលយើងបានសរសេរចេញពីបំណងល្អនៃការខិតខំប្រឹងប្រែងរបស់យើងនៅពេលនេះ។ យើងសូមឱ្យលោកអ្នកពិនិត្យមើលផែនការបន្តការអប់រំរបស់កូនលោកអ្នក ដែលពិពណ៌នាអំពីជំហានរបស់កូនលោកអ្នកដើម្បីផ្តល់នូវឱកាសសិក្សាសម្រាប់កូនលោកអ្នក នៅក្នុងកាលៈទេសៈមិនធម្មតានេះ។ នៅពេលនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងដ៏ស្មោះត្រង់របស់កូនលោកអ្នក ដើម្បីជួយដល់សិស្សដែលមាន IEP ក្នុងលក្ខណៈសមរម្យដែលឆ្លុះបញ្ចាំងពីស្ថានភាពអាសន្នដែលយើងមិនអាចដឹងមុន ដែលក្រសួងអប់រំ និងក្រុមគ្រួសារ ទូទាំងប្រទេស កំពុងតែប្រឈម។ យើងមានបំណងអនុវត្តផែនការនេះ ដែលពេលខ្លះអាចមានការកែប្រែ ក្នុងអំឡុងពេលនៃការផ្អាកប្រតិបត្តិការជាធម្មតារបស់សាលា។ វាមិនអាចជំនួស IEP បច្ចុប្បន្នរបស់កូនលោកអ្នក ដែលនឹងបន្ត ឬ កែសម្រួល បន្ទាប់ពីគេឈប់បិទសាលា ដែលស្របតាម ច្បាប់ និង ការណែនាំ របស់សហព័ន្ធ និង របស់រដ្ឋ នោះទេ។

ផែនការនេះត្រូវបានគេផ្សព្វផ្សាយនៅក្នុងវិបសៃរបស់ក្រសួង។ លោកអ្នកអាចបើកមើលនៅក្នុងទូរស័ព្ទឆ្លាតវៃរបស់លោកអ្នក កុំព្យូទ័រនៅផ្ទះ ឬ ក្រុមប៊ុក ដែលក្រសួងឱ្យកូនលោកអ្នកខ្លី។ ផែនការនេះ ជាមួយនឹងមេរៀនដែលគេបានរៀបចំ និងត្រូវបានអនុវត្តជាដំណាក់កាលៗ ចាប់ពីថ្ងៃទី ៤ ខែឧសភា នេះតទៅ។ យូរៗទៅ យើងសង្ឃឹមថា លោកអ្នកគ្រួសារ សិស្សានុសិស្ស និង ក្រុមគ្រួសារ កាន់តែមានទម្លាប់ជាមួយ ការសិក្សាពីផ្ទះ និង ការប្រើប្រាស់កុំព្យូទ័រក្រុមប៊ុក។ ដោយមានបទពិសោធន៍ និង លទ្ធភាព បន្ថែម ក្រសួងប្រហែលជាអាចបន្ថែមវិធីសាស្ត្រ ក្នុងការបង្កើនចំណេះដឹង ការរំលឹកមេរៀន និង បង្ហាត់បង្រៀន។ គឺជាការសំខាន់ណាស់ដែលលោកអ្នក ត្រូវពិនិត្យមើលផែនការនេះ ជាទៀងទាត់ដើម្បីជ្រាបពីព័ត៌មានថ្មីៗ។



តើត្រូវទាក់ទងទៅអ្នកណា នៅពេលលោកអ្នកត្រូវការជំនួយ

- **សំណួរទូទៅ៖** ទូរស័ព្ទទៅលេខ (២១៥) ៤០០-៥៣០០ ឬ ផ្ញើអ៊ីមែលទៅ covid19info@philasd.org
- **កម្រិតថ្នាក់ ពិន្ទុ កិច្ចការដែលគ្រូដាក់ឱ្យធ្វើ និង ការផ្តល់យោបល់៖** ទាក់ទងទៅ អ្នកផ្តល់ឱ្យវាទ ឬ អ្នកគ្រូលោកគ្រូរបស់កូនលោកអ្នក។ ចូលមើលវិបសៃរបស់សាលា ដើម្បីជ្រាបពីព័ត៌មានសម្រាប់ទាក់ទង។
- **សំណួរដែលគេឧស្សាហ៍សួរ៖** សូមមើលចម្លើយ និង ព័ត៌មានថ្មីៗទៀត នៅក្នុងទំព័រវិបសៃ៖ <https://www.philasd.org/coronavirus/> ។
- **បញ្ហាដែលទាក់ទងនឹងបច្ចេកវិទ្យា៖** សូមទូរស័ព្ទទៅខ្សែទូរស័ព្ទសំខាន់សម្រាប់ផ្តល់ជំនួយផ្នែកបច្ចេកវិទ្យាដល់ មាតាបិតា និង ក្រុមគ្រួសារ លេខ (២១៥) ៤០០-៤៤៤៤ ឬ ផ្ញើអ៊ីមែលទៅ FamilyTechSupport@philasd.org
- **បញ្ហា សង្គម ឬ សុខភាព៖** ទាក់ទងទៅ អ្នកផ្តល់ឱ្យវាទ ឬ គិលានុប្បដ្ឋាក របស់កូនលោកអ្នក។ ចូលមើលវិបសៃរបស់សាលា ដើម្បីជ្រាបពីព័ត៌មានសម្រាប់ទាក់ទង។
- **ទទួលព័ត៌មានថ្មីៗ៖** ចូលរួមកម្មវិធីតាមហ្វេសប៊ុកជាមួយ លោកអគ្គនាយក ហៃ @PhillySchools រៀងរាល់ថ្ងៃ ពុធ វេលាម៉ោង ៣ រសៀល ដែលគាត់នឹងជម្រាបពីព័ត៌មានថ្មីៗអំពីផែនការ COE របស់យើង។

យើងបានដឹងថា ការបន្តបិទសាលាតម្រូវឱ្យមានជំនួយបន្ថែមសម្រាប់ សិស្សានុសិស្ស ក្រុមគ្រួសារ និង បុគ្គលិក ដែលទាក់ទងនឹងការបន្តការសិក្សាក្នុងអំឡុងពេលដែលនៅសល់នៃឆ្នាំសិក្សានេះ។ ក្រសួងអប់រំកំពុងបន្តការងាររបស់ខ្លួន ដើម្បីបង្កើតបញ្ចូលគ្នានូវ ជំនួយ ដែលរួមបញ្ចូល ការរំព្រកមេរៀន និង ការបង្កើនចំណេះដឹង ក៏ដូចជាមេរៀនដែលគេបានរៀបចំសម្រាប់សិស្សដែលមាន IEP ស្របតាមគោលការណ៍ណែនាំដែលចេញដោយ ក្រសួងអប់រំនៃរដ្ឋ PA និង ក្រសួងអប់រំនៃសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យសាលារដ្ឋមានការបត់បែន នៅក្នុងកាលៈទេសៈដ៏ពិសេសទាំងនេះ។

ក្នុងអំឡុងពេលនេះ យើងជំរុញឱ្យលោកអ្នករក្សាទំនាក់ទំនងជាមួយក្រុម IEP របស់កូនលោកអ្នក។ បើសិនជាលោកអ្នកមិនបានឮដំណឹងពី គ្រូប្រចាំថ្នាក់ គ្រូផ្នែកអប់រំពិសេស ឬ សមាជិកក្រុម IEP របស់កូនលោកអ្នកទេ លោកអ្នកគប្បីទាក់ទងទៅពួកគាត់ នៅពេលណាលោកអ្នកមាន សំណួរ ការព្រួយបារម្ភ ឬ សុំជំនួយ អ្វីមួយ។ បើសិនជាលោកអ្នកមិនអាចទាក់ទងទៅពួកគាត់ ឬ ពួកគាត់មិនឆ្លើយតបទេ សូមទូរស័ព្ទទៅខ្សែទូរស័ព្ទសំខាន់លេខ (២១៥-៤០០-៤៤៤៤) ដើម្បីក្រសួងធ្វើយ៉ាងណាឱ្យពួកគាត់ទាក់ទងទៅលោកអ្នក។ យើងសូមឆ្លែងអំណរគុណចំពោះ ការអត់ធ្មត់ ភាពជាដៃគូ និង ភាពដែលអាចបត់បែនបាន របស់លោកអ្នក ក្នុងពេលដែលយើងកំពុងធ្វើដំណើរជាមួយគ្នានេះ។



ខ្សែទូរស័ព្ទសំខាន់ៗ / Hotlines

English 215-400-5300

Hotline, for Help with Learning Guides and General Questions

SHQIP (Albanian) 215-400-8480

Linja telefonike për Udhëzuesin Ndhmues të mësimit dhe pyetje të përgjithshme gjatë periudhës së mbylljes së shkollave

عربي (Arabic) 215-400-8481

الخط الساخن للمساعدة في دليل التعلم والأسئلة العامة أثناء الإغلاق

汉语 (Chinese) 215-400-8482

学习指南及学校关闭期间一般性问题热线电话

Español (Spanish) 215-400-8489

Línea directa para ayuda con guías de estudio y preguntas generales durante el cierre

Français (French) 215-400-8483

La hotline pour l'assistance au guide d'apprentissage et questions générales pendant la fermeture

ខ្មែរ (Khmer) 215-400-8484

លេខទូរស័ព្ទសំខាន់សម្រាប់ ការណែនាំអំពីការសិក្សា និង សំណួរទូទៅ ក្នុងខណៈពេលដែលសាលាត្រូវបិទ

Português (Portuguese) 215-400-8474

Linha Direta de Apoio ao Guia de Aprendizagem e Perguntas Gerais durante o fechamento

Русский (Russian) 215-400-8485

Горячая линия для помощи при работе с Учебными пособиями и для Основных вопросов на период закрытия школ

Việt (Vietnamese) 215-400-8486

Đường Dây Nóng Trợ Giúp Cho Hướng Dẫn Học Tập Và Thắc Mắc Chung Trong Khi Trường Đóng Cửa